




ងាយៗពី...

ការបណ្តុះផ្សិតអំពៅ



មាតិកា

ហេតុផលល្អៗក្នុងការដាំឱ្យតម្លៃដោះ	ទំព័រ ១
ហូបឱ្យតម្លៃដោះមានប្រយោជន៍អ្វីខ្លះ?	ទំព័រ ២
ការសង់រោងដាំឱ្យត	ទំព័រ ៤
▶ មានរោងពីរទើបដាំឱ្យតម្លៃដោះបាន	
ការបណ្តុះឱ្យតម្លៃដោះ	ទំព័រ ១៤
▶ ការធ្វើកញ្ចប់ឱ្យតម្លៃដោះ	
▶ ការចំហុយកញ្ចប់ល្អៗយឺត	
▶ ការបញ្ចូលមេឱ្យត	
▶ ការបន្តកញ្ចប់ល្អៗ	
▶ ការបណ្តុះឱ្យត	
ការថែទាំឱ្យតម្លៃដោះ	ទំព័រ ៣៩
▶ ការស្រោចទឹករក្សាសំណើម	
ការប្រមូលផលឱ្យតម្លៃដោះ	ទំព័រ ៤៣
▶ ឱ្យតម្លៃដោះណាអាចដកបាន?	
▶ របៀបដកឱ្យតម្លៃដោះ	
ម្ហូបម្ហាញឱ្យតម្លៃដោះ	ទំព័រ ៤៦

របៀបប្រើប្រាស់សៀវភៅនេះ
មុននឹងចាប់ផ្តើមអនុវត្ត សូមអានសៀវភៅឱ្យបានចប់ និងត្រូវ
សួរអ្នកជំនាញឱ្យអស់ចម្ងល់សិន ប្រសិនបើមាន។

ហេតុផលល្អៗក្នុងការ ដាំផ្សិតអំពោះ

១

មានប្រយោជន៍ច្រើន
សម្រាប់សុខភាព។

៤

ផ្តល់ផលបាន
យូរគួរសម គឺក្នុង
រយៈពេល៦ខែ
ចាប់ពីពេលផ្សិត
ដុះលើកទី១។

២

ងាយចែទាំ គឺ
គ្រាន់តែស្រោចទឹក
ឱ្យបានញឹកញាប់
តែប៉ុណ្ណោះ។



៥

អាចរក្សាទុកបាន
រយៈពេល៣ខែ
ដោយគ្រាន់តែ
ហាលឱ្យស្ងួតល្អ។

៣

អាចដាំបានគ្រប់រដូវ និង
ងាយស្រួលលក់នៅលើ
ទីផ្សារ។

ម.ព.ប.ក AIDOC	
Code:	244-015
Date:	_____
Donated by:	_____

ហូបផ្សិតអំបោះមាន ប្រយោជន៍អ្វីខ្លះ?

ផ្សិតអំបោះជាដំណាំធ្វើខ្លួន

ផ្សិតអំបោះដុះលូតលាស់នៅលើរុក្ខជាតិពុកផុយ ដែលមានសំណើមពី៦០ ទៅ៧០ភាគរយ និង សីតុណ្ហភាពពី២៥ ទៅ២៨អង្សាសេ។ វាជា ដំណាំម្យ៉ាងដែលត្រូវការសំណើម និងភាពត្រជាក់ គ្រប់ពេលវេលា ហើយមិនចូលចិត្តឱ្យគេរំខានឡើយ ក្នុងពេលកំពុងលូតលាស់។



ជីវជាតិ ដែលមានក្នុង ផ្សិតអំបោះ ៖

ជាតិដែក

ជួយបង្កើតគ្រាប់ឈាម ក្រហម។

សូដ្យូម និងប្រូតាស្យូម


ជួយបង្កើនលំនឹងទឹកនៅ ក្នុងខ្លួនយើង។

វីតាមីនបេ១

ជួយការពារកុំឱ្យមាន ជំងឺស្លឹក។

កាល់ស្យូម

ជួយឆ្លឹងឱ្យលូតលាស់ និងសាច់ដុំបេះដូងឱ្យ មានកម្លាំង។



មូកផ្សិត

ស្ពីផ្កាផ្សិត

ដើម

សរសៃពឹងពាង (បូស)